


សិក្ខាបទព្រះពុទ្ធ



ធម៌ចក្រ

ធម៌ចក្រ ជាពាក្យសំស្ក្រឹតប្រែថា «កង់នៃព្រះធម៌» ។ ដូចគ្នានឹងកង់
 រទេះដែលមានចលនារលីរង់ជានិច្ច **កង់នៃព្រះធម៌** ជានិមិត្តរូបនៃព្រះពុទ្ធ
 ឱវាទដែលចេះតែបន្តផ្សព្វផ្សាយទៅគ្រប់ទិសទី និងមិនមានទីបញ្ចប់។ កាំទាំង
 ប្រាំបីនៃកង់ ជាតំណាងឲ្យផ្លូវដ៏ប្រពៃទាំងប្រាំបីនៃព្រះពុទ្ធសាសនា (អដ្ឋង្គិក-
 មគ្គ) ដែលជាផ្លូវដ៏សំខាន់បំផុតក្នុងការប្រតិបត្តិ។ ផ្លូវដ៏ប្រពៃទាំងប្រាំបីនោះ
 សំដៅទៅលើ សេចក្តីយល់ឃើញត្រូវ (សម្មាទិដ្ឋិ) សេចក្តីត្រិះរិះត្រូវ (សម្មា-
 សង្កប្ប) សម្តីត្រូវ (សម្មាវាចា) ការងារត្រូវ (សម្មាកម្មន្តៈ) ការចិញ្ចឹមជីវិតត្រូវ
 (សម្មាអាជីវៈ) ការព្យាយាមត្រូវ (សម្មាយាមៈ) ការភ្ញាក់រឭកត្រូវ (សម្មាសតិ)
 និងការតាំងចិត្តខ្ជាប់ត្រូវ (សម្មាសមាធិ) ។ នៅក្នុងសម័យបុរាណ មុនពេល
 មានការកសាងព្រះពុទ្ធរូបដ៏មា និងព្រះពុទ្ធរូប **ធម៌ចក្រ**នេះ គេចាត់ទុកជា
 សរណវត្ថុជាទីគោរពបូជា។ នៅសម័យបច្ចុប្បន្ន **កង់នៃព្រះធម៌** ត្រូវបានគេ
 ប្រើជាអន្តរជាតិ ជានិមិត្តរូបទូទៅនៃព្រះពុទ្ធសាសនា។

Copyright © 1986, 2016, **BUKKYO DENDO KYOKAI**

សិទ្ធិបោះពុម្ពផ្សាយរបស់ សមាគមផ្សាយព្រះពុទ្ធសាសនា
គ្រប់ភាគទាំងអស់ក្នុងសៀវភៅនេះ អាចចម្លងយកចេញបាន
ដោយសេរី គ្រាន់តែសូមមេត្តាបញ្ជាក់ថា ដកស្រង់ចេញពី
BUKKYO DENDO KYOKAI ហើយសូមមេត្តាផ្ញើសេចក្តីចម្លង
នោះមួយច្បាប់មកយើងខ្ញុំ។ សូមអរគុណ

មូលនិធិជំរឿនព្រះពុទ្ធសាសនា

BUKKYO DENDO KYOKAI

(Society for the Promotion of Buddhism)

3-14, 4-chome, Shiba

Minato-ku, Tokyo, Japan, 108-0014

Phone: (03) 3455-5851

Fax: (03) 3798-2758

E-mail: bdk@bdk.or.jp <http://www.bdk.or.jp>

Third Printing, 2016

បោះពុម្ពដោយ

Kosaido Co., Ltd

Tokyo, Japan

ព្រះប្រាជ្ញាញាណរបស់ព្រះពុទ្ធ ធំធេង ប្រៀបបាននឹង
មហាសមុទ្រ។ ព្រះទ័យរបស់ព្រះអង្គ ពោរពេញទៅដោយ
សេចក្តីករុណាអាណិតអាសូរ។

ព្រះពុទ្ធ គ្មានរូបរាងទេ។ តែព្រះអង្គទ្រង់បញ្ចេញឲ្យ
ឃើញឡើងក្នុងសភាពល្អឥតខ្ចោះ ហើយដឹកនាំយើងទាំង
អស់គ្នា ដោយព្រះទ័យពេញទៅដោយការប្រោសប្រណី។

សៀវភៅនេះមានតម្លៃណាស់ ព្រោះមានសារៈសំខាន់នៃ
ពុទ្ធាវាទនៅក្នុងនោះ។ ពុទ្ធាវាទទាំងនោះ ត្រូវបានកត់ត្រា
ទុកជាគម្ពីរជាង ៥០០០ ក្បាល ហើយផ្តល់ជាបន្តបន្ទាប់មក
ដល់យើងរាល់គ្នា ក្នុងរយៈពេល ២៥០០ ឆ្នាំមកហើយ ដោយ
ឆ្លងកាត់តាមរដ្ឋសីមា និងរហូតជាតិពន្ធជាច្រើន នៃពិភព-
លោកនេះ។

ពុទ្ធាវាទសម្រាំងក្នុងសៀវភៅនេះ បង្ហាញឲ្យឃើញនូវ
សភាពពិតនៃជីវិតនិងចិត្តរបស់មនុស្សលោក។ ពុទ្ធាវាទទាំង
នេះ ទាក់ទងជាបន្ទាល់ នឹងមនុស្សលោកយើងនេះ។

ធម្មបទ

សេចក្តីស្តាប់ មិនអាចបញ្ចប់សេចក្តីស្តាប់បានជាដាច់ខាត។
មានតែសេចក្តីស្រឡាញ់ទេ ដែលអាចបញ្ចប់សេចក្តីស្តាប់បាន។
នេះជាច្បាប់ពីបុរាណ ។ **-ធម្មបទ (៥)-**

មនុស្សឆ្លងដែលគិតថាខ្លួនឆ្លង ជាបណ្ឌិត។ មនុស្សឆ្លង
ដែលគិតថាខ្លួនជាបណ្ឌិតពិតជាមនុស្សឆ្លង។ **-ធម្មបទ (៦៣)-**

គេអាចឈ្នះសត្រូវរាប់ពាន់នាក់ ក្នុងលានប្រយុទ្ធរាប់ពាន់
កន្លែង។ តែនរណាអាចជម្នះខ្លួនឯងបាន ជាជ័យជម្នះប្រសើរ
បំផុត។ **-ធម្មបទ (១០៣)-**

រស់តែមួយថ្ងៃ ហើយបានយល់សេចក្តីពិតបំផុត ប្រសើរ
ជាងរស់មួយរយឆ្នាំ ហើយមិនបានយល់សេចក្តីពិតបំផុត
នោះ។ **-ធម្មបទ (១១៥)-**

កើតមកជាមនុស្ស ជាការក្រៗ ការរស់នៅក្នុងសភាពជា
មនុស្ស ជាការក្រៗ បានស្តាប់ឮសេចក្តីពិតបំផុត ជាការក្រៗ
បានមើលឃើញព្រះពុទ្ធ ជាការក្រៗ -ធម្មបទ(១៨២)-

កុំប្រព្រឹត្តអំពើបាប ចូរសាបព្រោះបណ្តោះអំពើល្អ ចូរធ្វើ
ចិត្តឲ្យបានបរិសុទ្ធ។ នេះគឺ ឱវាទរបស់ព្រះពុទ្ធ។
-ធម្មបទ(១៨៣)-

កាលណាសេចក្តីស្លាប់មកដល់ហើយ កូនក៏ដោយ ឪពុក
ក៏ដោយ សាច់ញាតិក៏ដោយ មិនអាចជួយឲ្យរួចផុតពីការ
ស្លាប់នេះបានទេ។ -ធម្មបទ(២៨៨)-

បញ្ជីរឿង

ព្រះពុទ្ធ

ចំពូកកទី ១: ព្រះពុទ្ធសក្យមុនី	2
I. ពុទ្ធបុរវត្តិ	2
II. ឱវាទចុងក្រោយរបស់ព្រះពុទ្ធ	17
ចំពូកកទី ២: ព្រះពុទ្ធអនន្ត និងប្រសើរបំផុត	25
I. សេចក្តីអាសូរនិងពររបស់ព្រះពុទ្ធ	25
II. ការសង្គ្រោះរបស់ព្រះពុទ្ធ និងរបៀបស្រោចស្រង់របស់ព្រះអង្គ	31
III. ព្រះពុទ្ធអមតៈ:	38
ចំពូកកទី ៣: ទ្រង់ទ្រាយ និងលក្ខណៈព្រះពុទ្ធ	42
I. ទ្រង់ទ្រាយបីក្នុងអង្គកាយព្រះពុទ្ធ	42
II. ការបញ្ចេញឲ្យឃើញនៃព្រះពុទ្ធ	48
III. គុណធម៌របស់ព្រះពុទ្ធ	54

ព្រះធម៌

ចំពូកកទី ១: ការទាក់ទងហេតុនិងផល	64
I. សេចក្តីពិតថ្លៃថ្នូរឬនប្រការ	64
II. ការទាក់ទងរវាងហេតុនិងផល	68
III. ការទាក់ទងគ្នារវាងហេតុផ្សេងៗ	70
ចំពូកកទី ២: ទ្រឹស្តីអំពីវិញ្ញាណតែមួយគត់ និងសភាពពិតនៃវត្ថុធាតុ	76
I. ភាពមិនបីតថេរ និងភាពឥតសារជាតិ	76
II. ទ្រឹស្តីអំពីវិញ្ញាណតែមួយគត់	80
III. ភាពពិតនៃវត្ថុជាតិ	85
IV. ផ្លូវកណ្តាល	92
ចំពូកកទី ៣: សភាពព្រះពុទ្ធ	
I. ចិត្តបរិសុទ្ធ	105
II. សភាពព្រះពុទ្ធ	115
III. ភាពព្រះពុទ្ធនិងភាពជាអនត្តា	121
ចំពូកកទី ៤: តណ្ហា	129

I. មន្ទិលសៅហ្មងនៃចិត្ត	129
II. សភាពមនុស្សលោក	140
III. ជីវិតមនុស្សលោក	143
IV. សេចក្តីពិតនៃជីវិតមនុស្សលោក	152
ចំពូកទី ៥: ការស្រោចស្រង់របស់ព្រះពុទ្ធ	162
I. សេចក្តីប្រាថ្នារបស់ព្រះពុទ្ធអមិដា	162
II. ដែនដីបរិសុទ្ធរបស់ព្រះពុទ្ធអមិដា	174

វត្តប្រតិបត្តិព្រះពុទ្ធសាសនា

ចំពូកទី ១: វិធីធ្វើឲ្យបានបរិសុទ្ធ	180
I. វិធីធ្វើឲ្យចិត្តបានបរិសុទ្ធ	180
II. របៀបប្រព្រឹត្តល្អ	192
III. សេចក្តីទូន្មានតាមរឿងព្រេងប្រឌិត	211
ចំពូកទី ២: វិធីប្រតិបត្តិឲ្យបានសម្រេច	235
I. ការស្វែងរកសេចក្តីពិត	235
II. វិធីប្រតិបត្តិ.....	256

III. ផ្លូវនៃជំនឿ	277
IV. ពុទ្ធខិវាទ	288

ភាគរកាតនៃពុទ្ធសាសនិក

ចំពូកទី ១: ករណីយកិច្ចនៃពុទ្ធសាសនិក	304
I. អ្នកបួស	304
II. អ្នកជាគ្រហស្ថ	312
III. របៀបរស់នៅដោយត្រឹមត្រង់.....	330
ចំពូកទី២: កសាងដែនដីព្រះពុទ្ធ	350
I. ភាពសុខដុមនៃសហគមន៍ពុទ្ធសាសនិក.....	350
II. ដែនដីព្រះពុទ្ធ	361
III. អ្នកទ្រទ្រង់ដែនដីព្រះពុទ្ធ	368
ប្រភពដកស្រង់បញ្ជាក់	377

សេចក្តីបន្ថែម

I. ប្រវត្តិសង្ខេបនៃព្រះពុទ្ធសាសនា	392
II. របៀបបញ្ជូនព្រះពុទ្ធសាសនាជាបន្ត។ មកដំនាន់ក្រោយៗ	406
III. ប្រវត្តិសៀវភៅ “សិក្ខាបទព្រះពុទ្ធ”	411
IV. តារាងទំព័រ	415
V. អក្ខរក្រមនៃពាក្យសំស្ក្រឹត	424
មូលនិធិជំរឿនព្រះពុទ្ធសាសនា	433

